

សេចក្តីជូនដំណឹងពីកងការពារកុមារ និង Lifespan

សេចក្តីជូនដំណឹងសង្ខេបអំពីការអនុវត្តកងការពាររបស់ក្រុមហ៊ុន Lifespan

សូមមើល **សេចក្តីជូនដំណឹង** ពីកងការពារ **ដែលផ្តល់ជាមួយសម្រាប់** ព័ត៌មានកាន់តែលម្អិត

Lifespan និងជាម្ចាស់ខ្លួនត្រូវបានគេចាត់ទុកថាជាម្ចាស់សហគ្រាសដែលផ្តល់ជូនការពារដល់កងការពារដែលលើកទឹកចិត្តរបស់អ្នក និងព័ត៌មានពីការថែទាំសុខភាពដែលយើងបានរក្សាទុកអំពីអ្នកអាចទទួលបានប្រើប្រាស់ ឬបើកបររហូត។ ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកគឺជាភាពសម្ងាត់។ សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីការប្រើប្រាស់ និងការយកចិត្តទុកដាក់យើង ដែលយើងត្រូវបានអនុញ្ញាតឱ្យអនុវត្ត សិទ្ធិរបស់អ្នក និងកាតព្វកិច្ចរបស់យើងទៅក្រុមហ៊ុន។

ការប្រើប្រាស់ ព័ត៌មានវិទ្យុធានាព័ត៌មាន

នៅក្រុមហ៊ុនយើង យើងយកចិត្តទុកដាក់ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីអ្នកជាមុននោះទេ។ ទាបមណ្ឌ យើងអាចទទួលបានព័ត៌មាននេះដើម្បី៖

- ផ្តល់ជូនការព្យាបាលរបស់អ្នក
 - ធានាគុណភាពក្នុងការថែទាំរបស់អ្នក
 - ទេស៊ីក្លយប្រកួត និងប្រមូលការបង់ប្រាក់សម្រាប់សេវាកម្មដែលអ្នកត្រូវបានផ្តល់ជូន ឬ
 - រាយការណ៍អំពីជំងឺធ្ងន់ អំពីហិរញ្ញវត្ថុគ្រួសារ ឬសកម្មភាពខ្សែក្រវាត់
- ក្នុងដំណើរការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែអ្នកមានឱកាសក្នុងការបដិសេធ។ ទាបមណ្ឌ យើងអាចទទួលបានព័ត៌មាននេះដើម្បី៖
- **បញ្ជាក់ឈ្មោះ និងទីតាំងបំណងបង្កើតឱ្យបានល្អបំផុតពីការថែទាំសុខភាពក្រុមហ៊ុន ដូចជាសេចក្តីជូនដំណឹង ដូចជាសេចក្តីជូនដំណឹង ឬ**

• យើងអាចនឹងបញ្ជាក់ព័ត៌មាន ដូចជាសេចក្តីជូនដំណឹងទៅក្រុមហ៊ុន អំពីសុខភាពរបស់អ្នកទៅកាន់គ្រួសារ និងមិត្តភក្តិដែលពាក់ព័ន្ធ ឬដែលបានជួយក្នុងការបញ្ជាក់ឱ្យបានល្អបំផុតរបស់អ្នក។ ទាបមណ្ឌ យើងអាចទទួលបានព័ត៌មាននេះដើម្បី៖ កាតព្វកិច្ចរបស់យើងត្រូវបានផ្តល់ជូន។ សម្រាប់ការពិពណ៌នាបន្ថែម សូមមើលសេចក្តីជូនដំណឹងដែលបានភ្ជាប់មកជាមួយ។

សិទ្ធិរបស់អ្នក

គណៈកម្មការសុខភាពយើងរក្សាទុកជាមួយសិទ្ធិរបស់យើង អ្នកមានសិទ្ធិផ្សេងៗទាក់ទងនឹងព័ត៌មាននៅក្នុងកំណត់ត្រាទាំងនោះ។ ជាទាបមណ្ឌ អ្នកមានសិទ្ធិក្នុងការ៖

- ការអនុវត្ត ប៉ុន្តែមិនមែនលុប ព័ត៌មានបានទេ
 - ច្រើនសេចក្តីជូនដំណឹង និងរបៀបដែលព័ត៌មានត្រូវបានផ្ញើជូនទៅអ្នក និង
 - យកចិត្តទុកដាក់ឱ្យបានល្អបំផុតពីការថែទាំសុខភាពដែលមិនត្រូវបានផ្តល់ជូនដោយយើង ឬត្រូវបានផ្ញើជូននៃព័ត៌មាននេះ។
- ទាំងអស់នៃសិទ្ធិទាំងនេះគឺស្ថិតនៅក្នុងចំណុះឱ្យការយល់ព្រមរបស់អ្នកដែលត្រូវបានផ្ញើជូនទៅក្នុងសេចក្តីជូនដំណឹងដែលបានភ្ជាប់មកជាមួយ។

ការត្រួតពិនិត្យរបស់យើង

យើងត្រូវបានត្រូវបានផ្តល់ឱ្យអ្នកនូវសេចក្តីជូនដំណឹងពីកងការពាររបស់យើង និងអនុលោមតាមលក្ខខណ្ឌរបស់យើង។ យើងអាចធ្វើការត្រួតពិនិត្យលើសេចក្តីជូនដំណឹងដែលយើងបានផ្តល់ជូន។ យើងសូមរក្សាសិទ្ធិក្នុងការធ្វើសេចក្តីជូនដំណឹងដែលយើងបានផ្តល់ជូនឱ្យមានប្រសិទ្ធភាពសម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់យើងដែលយើងបានផ្តល់ជូន។ កុំអនុលោមតាមការប្រកាសរបស់យើងទទួលបាននូវការពារ។

បន្ទាប់ពីពិនិត្យមើលឃើញថាយើងបានផ្តល់ជូនដំណឹង ប្រសិនបើអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែមទៀត សូមផ្ញើការបរិច្ឆាស្តីប្រកាសទៅកាន់មន្ត្រីកងការពារដែលយើងបានផ្តល់ជូនដោយចាត់តាំងនៃមន្ត្រីអាជ្ញាប័ណ្ណ ឬមន្ត្រីសុខភាពតាមរយៈទូរស័ព្ទទៅកាន់មន្ត្រីកងការពារ ឬមន្ត្រីកងការពារ។

Rhode Island Hospital	401-444-4560
The Miriam Hospital	401-793-7402
Lifespan Physician Group	401-444-4728
Newport Hospital	401-845-1545 or 845-1152
Bradley Hospital	401-432-1129
Gateway Healthcare	401-724-8400
បុគ្គលិកទទួលបន្ទុកផ្នែកកងការពារ Lifespan	
(Lifespan Privacy Officer)	401-444-4728

សេចក្តីជូនដំណឹងពីកងការពារកុមាររបស់ Lifespan

សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីរបៀបដែលយើងយកចិត្តទុកដាក់ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីអ្នកជាមុននោះទេ។ សូមផ្ញើការអនុវត្តដោយយកចិត្តទុកដាក់។

សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីរបៀបដែលយើងយកចិត្តទុកដាក់ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (ឬក្នុងស្ថានភាពដែលយើងបានទទួលបានពីអ្នក) ដែលយើងយកចិត្តទុកដាក់ប្រើប្រាស់ ឬបើកបររហូត។ យើងអាចទទួលបានព័ត៌មាននេះដើម្បី៖ អនុវត្តការថែទាំសុខភាពរបស់អ្នក និងការការពារដែលយើងអាចដាក់ឱ្យប្រើប្រាស់ដើម្បីការពារវា។ អ្នកមានសិទ្ធិក្នុងការទទួលបានភាពលាក់កម្រិតរបស់អ្នក ដែលព័ត៌មាននៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកមានចម្ងល់ ឬព្រួយបារម្ភអំពីសេចក្តីជូនដំណឹងនេះ សូមផ្ញើការទាក់ទងមកកាន់មន្ត្រីកងការពារដែលយើងបានផ្តល់ជូនដោយចាត់តាំងនៃមន្ត្រីអាជ្ញាប័ណ្ណ ឬមន្ត្រីកងការពារ។ ប្រសិនបើអ្នកមានចម្ងល់ ឬព្រួយបារម្ភអំពីសេចក្តីជូនដំណឹងនេះ សូមផ្ញើការទាក់ទងមកកាន់មន្ត្រីកងការពារដែលយើងបានផ្តល់ជូនដោយចាត់តាំងនៃមន្ត្រីអាជ្ញាប័ណ្ណ ឬមន្ត្រីកងការពារ។

1. យើងជាអ្នកណា

សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីការអនុវត្តកងការពាររបស់យើងដែលយើងយកចិត្តទុកដាក់ប្រើប្រាស់ ឬបើកបររហូត។ យើងអាចទទួលបានព័ត៌មាននេះដើម្បី៖ អនុវត្តការថែទាំសុខភាពរបស់អ្នក និងការការពារដែលយើងអាចដាក់ឱ្យប្រើប្រាស់ដើម្បីការពារវា។ យើងអាចទទួលបានព័ត៌មាននេះដើម្បី៖ អនុវត្តការថែទាំសុខភាពរបស់អ្នក និងការការពារដែលយើងអាចដាក់ឱ្យប្រើប្រាស់ដើម្បីការពារវា។ យើងអាចទទួលបានព័ត៌មាននេះដើម្បី៖ អនុវត្តការថែទាំសុខភាពរបស់អ្នក និងការការពារដែលយើងអាចដាក់ឱ្យប្រើប្រាស់ដើម្បីការពារវា។ យើងអាចទទួលបានព័ត៌មាននេះដើម្បី៖ អនុវត្តការថែទាំសុខភាពរបស់អ្នក និងការការពារដែលយើងអាចដាក់ឱ្យប្រើប្រាស់ដើម្បីការពារវា។

Rhode Island Hospital
Hasbro Children’s Hospital, ដែលជាផ្នែកមួយនៃ Rhode Island Hospital
The Miriam Hospital

យើងទទួលស្គាល់ថា អ្នកគំនិតរបស់យើងអាចនឹងមានសំណួរអំពី ប្រព័ន្ធប្រព្រឹត្តិការណ៍សុខភាពអ្នកដែលបានសុខភាពដែលបានប្រើប្រាស់សេវាសុខភាព អំពីសេចក្តីជូនដំណឹងនេះ ឬការអនុវត្តកិច្ចការណ៍របស់យើង។ Lifespan បានចាត់តាំង បុគ្គលិកឯកជនភាពនៃសម្ព័ន្ធសភា Lifespan ដែលធ្វើយ៉ាងដិតដល់ជាមួយបុគ្គលិកឯកជនភាព Lifespan។ បុគ្គលិកឯកជនភាពនៃសម្ព័ន្ធសភា Lifespan ដែលធ្វើការជាមួយអ្នកនៅក្នុងប្រព័ន្ធសុខភាព គឺជាបុគ្គលិកឯកជនភាពនៃសម្ព័ន្ធសភា ដែលបានប្រើប្រាស់សេវាសុខភាព ហើយអាចទាក់ទងសំណួរ ព្រមទាំងការពិភាក្សា និងសេវាបន្ថែមផ្សេងៗទៀត។

ព័ត៌មានទំនាក់ទំនងសម្រាប់បុគ្គលិកឯកជនភាពនៃសម្ព័ន្ធសភា

Rhode Island Hospital
Health Information Services
Affiliate Privacy Officer
593 Eddy Street
Providence, RI 02903
401-444-4560

The Miriam Hospital/Lifespan Physician Group
Health Information Services
Affiliate Privacy Officer
164 Summit Avenue
Providence, RI 02906
401-793-2910

Newport Hospital/NHCC Medical Associates, Inc.
Affiliate Privacy Officer
11 Friendship Street
Newport, RI 02840
401-845-1545
401-845-1152

Emma Pendleton Bradley Hospital
Affiliate Privacy Officer
1011 Veterans Memorial Parkway
East Providence, RI 02915
401-432-1129

**Gateway Healthcare, Inc./Gateway Professional Group, Inc./
The Autism Project**
Affiliate Privacy Officer
249 Roosevelt Avenue, Suite 250
Pawtucket, RI 02860
401-724-8400

ទម្រង់បែបបទ - **I-96C**
LSMC 0720



សេចក្តីជូនដំណឹងអំពីកិច្ចសន្យាសេវាកម្មលើកិច្ចការថែទាំសុខភាពសម្រាប់ប្រជាជនរបស់ Lifespan

ម្ចាស់ភារកិច្ចការថែទាំ ២ ខែ ២០២០ របស់ Lifespan ដែលត្រូវបានបញ្ចប់នៅថ្ងៃទី ៣ ខែ មេសា ២០២០ ត្រូវបានកែច្នៃដូចខាងក្រោម៖

W. ភ ផលសំបូរព័ត៌មានសុខភាព – យើងអាចរួមគ្នា ដកយកផលសំបូរព័ត៌មានសុខភាពមួយចំនួនដែលយើងអាចរកបានស្នើសុំ និងទទួលបានព័ត៌មានសុខភាពរបស់អ្នក ដើម្បីជួយអនុវត្តការថែទាំសុខភាព ឬអង្កេតរកជំងឺប្រើប្រាស់ក្រុមគ្រូពេទ្យ ក្នុងការបង្កើន ឬក្នុងការគោលបំណងជ្រើសរើសវិធានសុខភាព។ ទេ យោងលើការដោយ អ្នកអាចជ្រើសរើសបាន ឱ្យក្រុមគ្រូពេទ្យរបស់អ្នកត្រូវបានជួយដោយ HIE (ឧទាហរណ៍ បដិសេធន៍) នៅពេលណាដែល ឬបើអ្នកបានដកខ្លួនចេញពីក្រុមគ្រូពេទ្យរបស់អ្នក ក្នុងករណី HIE របស់យើង សូមទាក់ទងមកក្នុងការិយាល័យឯកជនរបស់ Lifespan ដែលមានមន្ត្រីជំនាញនៅផ្នែកទី ៨ ។ សូមកត់សម្គាល់ថា ជ្រើសរើសប្រើប្រាស់ក្រុមគ្រូពេទ្យ ឬក្រុមគ្រូពេទ្យមកក្នុងក្រុមគ្រូពេទ្យរបស់អ្នក ព័ត៌មានពីមុនណាមួយដែលអ្នកស្នើសុំអោយបិទ និងផ្សព្វផ្សាយសំបូរ ហើយយើង ដំណើរការ ឬក្រុមគ្រូពេទ្យ ឬក្រុមគ្រូពេទ្យ ត្រូវបានជួយដោយ HIE ។